

- **FORGED CHEQUES** - loss sustained due to the forgery or fraudulent alteration of cheques, bills of exchange, drafts, acceptances, withdrawal orders, certificates of deposit, letters of credit and money order.
- **FORGED SECURITIES** - By reason of the Assured having in good faith and in the ordinary course of business acted upon Securities or Similar Written Instruments that:
 - Bear a Forged Signature, or
 - Bear a Fraudulent Alteration, or
 - Are Counterfeit, or
 - Are lost or stolen.
- **COUNTERFEIT CURRENCY** - losses sustained from the acceptance in good faith of counterfeit notes or coins at the Insured's premises.
- **DAMAGE TO OFFICES AND CONTENT** - loss or damage to furniture, fittings and equipment arising from burglary, theft, hold-up and other criminal acts.

FOR MORE INFORMATION, PLEASE CONTACT

Customer Services :

(855) 23 21 78 78

365 Claims Hotline :

(855) 16 78 78 11 / (855) 99 78 78 11 / (855) 88 8 78 78 11

info@peoplenpartners.com

8:00 am - 5:30pm (Monday - Friday)

www.peoplenpartners.com

No.38, st.322, Sangkat Boeng Keng Kang I, Khan Boeng Keng Kang ,
Phnom Penh, Cambodia.

peoplenpartners



PEOPLE & PARTNERS

INSURANCE PLC

INNOVATION IN INSURANCE

CLAIMS 24/7



Claims Hotline 24/7 :
(855) 16 78 78 11 (Smart)
(855) 99 78 78 11 (Cellcard)

ABOUT US



Contact :
info@peoplenpartners.com
www.peoplenpartners.com



PEOPLE & PARTNER
INSURANCE PLC

Innovation In Insurance

ធានារ៉ាប់រងធនាគារ

BANKER'S BLANKET BOND INSURANCE



(855) 23 21 78 78

No.38, St.322, Sangkat Boeng Keng Kang I, Khan Boeng Keng Kang,
Phnom Penh, Cambodia.

www.peoplenpartners.com

peoplenpartners

អំពីក្រុមហ៊ុនធានារ៉ាប់រង ភីភល & ប៉ាតនេរ ភីអិលស៊ី

ក្រុមហ៊ុនធានារ៉ាប់រង **ភីភល & ប៉ាតនេរ ភីអិលស៊ី** មានម្ចាស់ភាគហ៊ុន ១០០ ភាគរយជាជនជាតិកម្ពុជា។ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនយើងខ្ញុំ ជាអ្នកជំនួញជនជាតិកម្ពុជា។ ក្រុមហ៊ុនយើងខ្ញុំ បានទទួលអាជ្ញាប័ណ្ណពេញលេញ រួមជាមួយនឹងមូលធនវិនិយោគ៩លានដុល្លារអាមេរិក។ គ្រប់ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់គឺមិនដូចគ្នានោះទេ ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រង **ភីភល & ប៉ាតនេរ ភីអិលស៊ី** មានក្រុមការងារដែលមានបទពិសោធន៍ និងមានគំនិតច្នៃប្រឌិតខ្ពស់ ហើយក្រុមហ៊ុនយើងខ្ញុំ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំនូវកញ្ចប់ធានារ៉ាប់រងជាក់លាក់ សម្រាប់អតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំ។ ព័ត៌មានវិទ្យាទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុនយើងខ្ញុំ នឹងធ្វើឲ្យប្រាកដថា ក្រុមហ៊ុនយើងខ្ញុំផ្តល់នូវសេវាកម្មដែលលឿនរហ័ស និងមានប្រសិទ្ធភាពជាពិសេសជាមួយនឹងបណ្តាញសេវាកម្មដោះស្រាយសំណង ២៤ម៉ោងក្នុងមួយសប្តាហ៍ នៅទូទាំងប្រទេស។

ធានារ៉ាប់រងធនាគារ

• ហានិភ័យ

គ្រប់ស្ថាប័នហិរញ្ញវត្ថុទាំងអស់សុទ្ធតែប្រឈមមុខ នឹងហានិភ័យឧក្រិដកម្នាក់ៗដែលផ្ទុកនូវស្ថាប័ន និងខាងក្រៅស្ថាប័ន។ ការបាត់បង់ទាំងអស់អាចបណ្តាលឲ្យមានផលប៉ះពាល់នៃការបំផ្លិចបំផ្លាញទៅលើតារាងតុល្យការរបស់ស្ថាប័នហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

• ដំណោះស្រាយ

ក្រុមហ៊ុនធានារ៉ាប់រងភីភល & ប៉ាតនេរ ភីអិលស៊ី មានជំនាញក្នុងការផ្តល់ជូនស្ថាប័នហិរញ្ញវត្ថុនូវជម្រើសដ៏ខ្ពស់បំផុត នៃធានារ៉ាប់រងដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលអាចកើតមានឡើងនូវការបាត់បង់ដោយសារមហន្តរាយ ឧក្រិដកម្ម ជាពិសេសគឺហានិភ័យនៃភាពមិនស្មោះត្រង់របស់និយោជិក ការក្លែងបន្លំមូលប្បទានប័ត្រ មេរោគប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដកុំព្យូទ័រ។

• មិសាលភាពធានារ៉ាប់រង

ផលិតផលធានារ៉ាប់រងធនាគារផ្ទុកទៅដោយច្រើនផ្នែកដែលត្រូវគេស្គាល់ថាជា **១** ចែង។ **១** ចែង នីមួយៗផ្តល់នូវការ ការពារស្ថាប័នហិរញ្ញវត្ថុក្នុងការទប់ទល់ប្រឆាំងនឹងការកំណត់ហានិភ័យយ៉ាងច្បាស់លាស់នៃការបាត់បង់ហិរញ្ញវត្ថុ។ ស្ថាប័នហិរញ្ញវត្ថុអាចមានធានារ៉ាប់រងមូលបត្រដែលក្នុងនោះគ្រប់ខែចែងមានរួមបញ្ចូល ឬក៏អាចជ្រើសរើសតែចំណុចខ្លះដែលពាក់ព័ន្ធនៅ នឹងអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះក្រុមហ៊ុនធានារ៉ាប់រង **ភីភល & ប៉ាតនេរ ភីអិលស៊ី** មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការកែតម្រូវផ្តល់វិសាលភាពធានារ៉ាប់រងឲ្យចំនឹងចំណុចដែលអតិថិជនត្រូវការ។ ខ្លះចែងទាំងអស់មានដូចតទៅ ៖

- **ភាពមិនស្មោះត្រង់របស់និយោជិក** ៖ ជាការបាត់បង់ហិរញ្ញវត្ថុដោយសារភាពមិនស្មោះត្រង់របស់និយោជិក ឬអំពើក្លែងបន្លំរបស់និយោជិកទាំងឡាយ។
- **ហានិភ័យនៃទីតាំង** ៖ ការបាត់បង់ដោយសារចោរកម្ម ឬការបាត់បង់ដោយអាប៊ីកំបាំងការខូចខាត ឬត្រូវបានបំផ្លាញ ឬបាត់ពីកន្លែង។
- **ការដឹកជញ្ជូន** ៖ ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិនៅពេលធ្វើការដឹកជញ្ជូនទៅគ្រប់ទីកន្លែងទូទាំងពិភពលោកហើយស្ថិតក្នុងការគ្រប់គ្រងរបស់និយោជិក និងរួមទាំងការដឹកជញ្ជូនដោយក្រុមហ៊ុនដឹកជញ្ជូន ឬក៏តាមរយៈប្រៃសណីយ៍។

- **មូលប្បទានប័ត្រក្លែងបន្លំ** ៖ ការបាត់បង់ដោយសារការក្លែងបន្លំ, ការក្លែងក្លាយ, ការកែមូលប្បទានប័ត្រ បណ្តាធានាគារ បណ្តាទទួលព្រមពី ធានាគារ បណ្តាសង្កេតតាម បញ្ជាបណ្តាតំកល់ បង្កាន់ដៃដកប្រាក់។

- **មូលប្បទានប័ត្រក្លែងបន្លំ** ៖ ដោយមូលហេតុថាអ្នកត្រូវបានធានារ៉ាប់រងមានភាពស្មោះត្រង់និងអាជីវកម្មដំណើរការដោយមូលបត្រ ឬជាឯកសារលាយលក្ខណ៍អក្សរប្រហាក់ប្រហែលផ្សេងទៀតដែល ៖


- I. ហានិភ័យនៃការប្តូរ
- II. ហានិភ័យនៃការប្តូរដោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
- III. ក្លែងបន្លំ
- IV. ការបាត់បង់ ឬការខូចខាត

- **ប្រើប្រាស់ប័ណ្ណក្លែងបន្លំ** ៖ ការបាត់បង់ដោយសារការទទួលយកដោយការទុកចិត្តនូវរូបិយបណ្ណក្លែងក្លាយ ឬប្រាក់កាត់ក្លែងក្លាយពីទីតាំងរបស់អ្នកត្រូវបានធានារ៉ាប់រង។

- **ការខូចខាតនូវលិខិតសម្ភារៈការិយាល័យ** ៖ ការបាត់បង់ ឬខូចខាតទៅលើគ្រឿងសង្ហារឹមសម្ភារៈគ្រឿងបំពាក់ ឧបករណ៍ទាំងឡាយដោយសារចោរកម្ម ការលួច ប្លន់ និងដោយសារអំពើឧក្រិដផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង


 **លេខទូរស័ព្ទទំនាក់ទំនងផ្នែកបម្រើអតិថិជន**
(855) 23 21 78 78

 **លេខទូរស័ព្ទទំនាក់ទំនងផ្នែកដោះស្រាយសំណង**
(855) 16 78 78 11 / (855) 99 78 78 11 / (855) 88 8 78 78 11

 info@peoplenpartners.com

 ៨:០០ ព្រឹក - ៥:៣០ ល្ងាច (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

 www.peoplenpartners.com

 ផ្ទះលេខ៣៨, ផ្លូវ៣២២, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង, ភ្នំពេញ, ប្រទេសកម្ពុជា

 [peoplenpartners](https://www.facebook.com/peoplenpartners)

ABOUT PPI

(PEOPLE & PARTNERS INSURANCE PLC.)

People & Partners Insurance PLC. is 100 percent owned by Cambodians. Our shareholders are Cambodian businessmen. We are fully licensed with an investment capital of 9 million dollars. All insurance companies are different but **People & Partners Insurance PLC.** has a very experienced and innovative team, and we are well able to tailor-make specific insurance packages for our clients. Our cutting-edge information technology will ensure we provide a speedy and efficient service, especially with our countrywide 365 days claims service network.

BANKER'S BLANKET BOND

• THE RISK

Every financial institution is exposed to the risk of criminal activity, both from within its own organization and from outside. Losses can have a devastating impact on a financial institution's balance sheet.

• THE SOLUTION

At **PPI** we specialise in offering financial institutions high levels of insurance protection against the effects of potentially catastrophic criminal loss; specifically for the risks of Employee Dishonesty, Forgery, Cyber Liability and Computer Crime.

• THE COVER

The Bankers Blanket Bond product consists of a number of sections known as Insuring Clauses. Each clause offers protection to a financial institution against a clearly defined risk of financial loss.

A financial institution may have a Bond in which all Insuring Clauses are included or may select only those that are relevant to its business. **PPI** has extensive experience in tailoring such coverage to meet the exact needs of clients. Insuring clauses are as follows :

- **DISHONESTY OF EMPLOYEES**-financial loss due to dishonest or fraudulent acts of employees.
- **PREMISES RISK** - loss of property resulting from theft, unexplained disappearance, damage, destruction or misplacement.
- **TRANSIT** - loss or damage to property whilst in transit anywhere in the world in the custody of employees and including transits carried out by courier service or by registered post.